អគ្គនាយកដ្ឋានគយនិទរដ្ឋាភរកម្ពុជា

របៀបដំឡើង Java Runtime ក្នុងកុំព្យូទ័រ

តម្រោងអាស៊ីត្វូដា

តំណែ.1

របៀមនាញយកឯកសារ និខជំនឿខកម្មទីនីត្តខត្តំព្យូន័រ

ຍາສືສາ÷

- 1. ແຮງຮະຊີເອ Java Runtime Environment ສູອງຮູດໍລູຮູຮສິຍສິສາ Windows
- 2. មើតតម្ថទិនីអ៊ិននើឈោត ដើម្បីដំណើរការប្រព័ន្ធអាស៊ីគូជា

- 1. ແຮງຮະເຊີ້ເອ Java Runtime Environment ສູອງຮູດ້ລູງຮູດສະຊູສາ Windows
 - បើកកម្មវិធីអ៊ិនធើណែតណាមួយ ដើម្បីទាញយក Java Runtime ពីអ៊ិនធើណែត



្ធរូបភាពខាងលើមានកម្មវិធីអ៊ិនធើណែតចំនួនបួន ក្នុងនោះយើងស្ងូមជ្រើសរើសយកកម្មវិធីអ៊ិនធើណែតមួយដែល មានឈ្មោះថា Firefox Browser។

- ចុចលើកម្មវិធី Firefox Browser នៅលើអេក្រង់កុំព្យូទ័រ
- វាយបញ្ចូលពាក្យ java runtime ទៅក្នុងរបារអាសយដ្ឋាន ដើម្បីស្វែងរកនិងទាញយក



- ទាញយក Java runtime ពីបណ្តាញអ៊ិនធើណែត រួចដំឡើងវាចូលក្នុងកុំព្យូទ័រ សម្រាប់ជាឧទាហរណ៍
 ខ្ញុំស្ទូមលើកយកកំណែនៃ jre-7u79-windows-x64 ។
- 🥊 សូមបញ្ចាក់ពេលទាញយកឯកសារត្រូវគិតថា តើប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នកប្រើ Windows 32bit ឬ64bit ដូច្នេះសូមដំឡើងធ្វើដូចខាងក្រោម÷
- ចុចទ្វេរដងលើឯកសារដែលបានទាញយកពីអ៊ិនធើណែតរួច jre-7u79-Windows-x64.exe



ចុចលើប៊្ងំតុង Install ដើម្បីដំណើរការបន្ត។



រង់ចាំមួយភ្លេត ដើម្បីវាដំណើរការរហ្វូតបញ្ចប់។



ស្ងូមចុចលើប៊្ងូតុង Close ដើម្បីបញ្ចប់ការដំឡើង។

2. ចើកកម្មទីឌីអ៊ីលឌើណែត ដើម្បីដំណើរការប្រព័ន្ធអាស៊ីគូដា

awweb.customs.gov.kh សូមវាយបញ្ចូលនូវអាសយដ្ឋាន		. ⊂	Q. Search	7	☆	ê 🛡	+ î	ø
Seneral Department of Customs and Excise of Cambodia	ម្រព័ន្ធស្ងំ Automate	មេរម្រទផ្តិតម្មនិទ្ល័យនយ ASYC d System for Customs Data	UDA	3:52:17 PM				
ប្រព័ន្ធអាស៊ីគូដា ASYCUDA		តាមដានស្ថានភាពប្រព្រឹត្តកម្មប្រ	រតិវេទន៍គា	យក្នុងប្រព័ន្ធអាស៊ីគូជា (Check SAD			
ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ(អាស៊ីគូជា) Automated Sustem for Custome Data – Combodia	លេះ	ខអត្តសញ្ញាណកម្មសារពើពន្ធប្រតិវេទករ	កាលឋរីវេ	ប្តទ	វខយោងប្រតិ	វទករ	Q	
Automated System of Customs Data - Cambodia								
	អត្រាប្ត	វប្រាក់ Exchange Rate		25/12/2015	🔒 Print	🖹 XLS	Word	
	Also .	Cumment	1 In it	Curchannes Data	11-3	Contras	an Data	
សេចក្តីប្រកាស Announcement	No	Currency	Unit	Exchange Rate	Unit	Exchan	ge Rate	
សេចក្តីប្រកាស Announcement	No	Currency Australian Dollar	Unit 1 USD	Exchange Rate	Unit 1 AUD	Exchan 2897	ge Rate .5000 KHR	
សេចក្តីប្រកាស Announcement សេចក្តីជូនដំណឹង	No 1 3	Currency Curstialian Dollar Canadian Dollar	Unit 1 USD 1 USD	Exchange Rate 1.3978 AUD 1.3877 CAD	Unit 1 AUD 1 CAD	Exchan 2897 2918	ge Rate .5000 KHR .5000 KHR	
សេចក្តីប្រកាស Announcement សេចក្តីជូនដំណឹង ក្រុមការងារគម្រោងជាតិអាស៊ីគ្នុជានៃអត្ថន្ទាយកដ្ឋានគយនិងរដ្ឋា	No 1 3 4	Currency Australian Dollar Canadian Dollar China Yuan Renminbi	Unit 1 USD 1 USD 1 USD	Exchange Rate 1.3978 AUD 1.3877 CAD 6.4490 CNY	Unit 1 AUD 1 CAD 1 CNY	Exchan 2897 2918 628	ge Rate .5000 KHR .5000 KHR .0000 KHR	
សេចក្តីប្រកាស Announcement សេចក្តីជំនួងជំណឹង ក្រុមការងារគម្រោងជាតិអាស៊ីគ្នាវានៃអគ្គនាយកង្វានគយនិងរដ្ឋា សូមដម្រាបថា ដើម្បីដែរក្សាសុវត្ថិភាពប្រព័ន្ធ សូមអកប្រើបាស់ប្រតារដុសតាតាស់បរលេខស៍ Read more	No 1 3 4 5	Currency Australian Dollar Canadian Dollar China Yuan Renminbi China in Hong Kong	Unit 1 USD 1 USD 1 USD 1 USD	Exchange Rate 1.3978 AUD 1.3877 CAD 6.4490 CNY 6.5323 CNH	Unit 1 AUD 1 CAD 1 CNY 1 CNH	Exchan 2897 2918 628 620	ge Rate .5000 KHR .5000 KHR .0000 KHR	
សេចក្តីប្រកាស Announcement សេចក្តីជំនួងជំណឹង ក្រុមការងារគម្រោងជាតិអាស៊ីគ្នុជានៃអគ្គន្យាយកដ្ឋានគយនិងរដ្ឋា សូមដូកប្រើប្រាស់មេត្តាផ្លាស់ប្តូរលេខស Read more Friday 13 November 2015	No 1 3 4 5 6	Currency	Unit 1 USD 1 USD 1 USD 1 USD 1 USD	Exchange Rate 1.3978 AUD 1.3877 CAD 6.4490 CNY 6.5323 CNH 0.9186 EUR	Unit I AUD I CAU I	Exchan 2897 2918 628 620 4409	ge Rate .5000 KHR .5000 KHR .0000 KHR .0000 KHR	
សេចក្តីប្រកាស Announcement សេចក្តីជំនូដំណឹង ក្រុមការងារគម្រោងជាតិអាស៊ីតុជានៃអគ្គនាយកដ្ឋានគយនិងរដ្ឋា សូមដគ្រាបថា ដើម្បីថរក្សាសុវត្ថិភាពប្រព័ន្ធ សូមអ្នកប្រើប្រាស់មេត្តាផ្លាស់ប្តូរលេខស់ Read more Friday 13 November 2015	No 1 3 4 5 6 7	Currency	Unit 1 USD 1 USD 1 USD 1 USD 1 USD 1 USD	Exchange Rate 1.3978 AUD 1.3877 CAD 6.4490 CNY 6.5323 CNH 0.9186 EUR 7.7143 HKD	Unit I AUD I AUD I CAD I CAV I I CAV I I CNY I I CNY I I CNH I EUR I I EUR I I HKD	Exchan 2897 2918 628 620 4409 525	e Rate 5000 KHR 5000 KHR 0000 KHR 0000 KHR 0000 KHR	

- សូមវាយបញ្ចូល awweb.customs.gov.kh នៅរបារអាសយដ្ឋាន ដើម្បីដំណើរការប្រព័ន្ធអាស៊ីគ្លូដា
- ដូចរូបភាពខាងលើបានបង្ហាញ សូមចុចលើពាក្យ ASYCUDA ដើម្បីបង្ហាញប្រអប់ថ្មីសម្រាប់វាយបញ្ចូល
 ឈ្មោះអ្នកប្រើ និងលេខសម្ងាត់របស់លោកអ្នក។





ប្រសិនបើវាបង្ហាញផ្ទាំងដូចខាងលើ សូមចុចលើសញ្ញាធិក Do not ask again until the next update is available និងចុចលើ Later (Continue and you will be reminded to update again later)

បន្ទាប់ពីចុចលើពាក្យ Later រួចមកវានឹងបង្ហាញផ្ទាំងថ្មីមួយទៀតដូចខាងក្រោម÷



ក្រោមមកវាន៍ងបង្ហាញផ្ទាំងថ្មីមួយទៀត ទាក់ទងន៍ងការកំណត់សុវត្ថិភាពដោយការប្លក់កម្មវិធី



បន្ទាប់មកចុចលើប៊្ងូតុង OK ដើម្បីបញ្ចប់។ ប្រសិនបើវាមិនបង្ហាញផ្ទាំងថ្មីមួយ សម្រាប់លោកអ្នកវាយ បញ្ចូលឈ្មោះអ្នកប្រើ និងលេខសម្ងាត់នោះ ស្ងូមច្ងូលទៅកាន់ដូចខាងក្រោម÷

ចុចលើ Start → Control Panel → Java Application → Security Tab



ចុចទ្វេរដងលើរូបកម្មវិធី Java ដើម្បីការកំណត់សុវត្ថិភាពទម្លាក់ចុះនៅពាក់កណ្តាល។

*	Java Control Panel		-	□ ×
General Java Security	Advanced			
Enable Java content	n the browser			
Security Level				
O Very High (Most se	cure setting)			
Only Java applicat allowed to run.	ons identified by a non-expired certificat	e from a tru	isted authority	will be
O High (Minimum reco	mmended)			
Java applications i	dentified by a certificate from a trusted a	uthority will	be allowed to r	un.
All Java application Exception Site List Applications launcher prompts.	s will be allowed to run after presenting a from the sites listed below will be allowe	a security pr	rompt. er the appropri	ate security
Click Edit Site List to add items to this lis	t.		Edit Site Li	st
	Restore Security Pro	mpts	Manage Certif	icates
	[ОК	Cancel	Apply

ជ្រើសយក Medium (Least secure setting) រួចចុចលើប៊្ងតុង Ok ជាការស្រេច។

💿 ASYCUDA « ត្រវាំគ្ណ 🗙									×
@ awweb.customs.gov.kh សូមវាយបញ្ចូលនូវអាសយដ្ឋាន			Q Searc	h		i v	+ 1	ø	≡
ទោះទទួល អន្តេលាយពន្លាលកម្មសេចទៅទេះ នេះទេទ of Cambodia >>	ម្រព័ន្ធស្វ័ Automated	<mark>យម្រទម្ពិ</mark> គម្មឆិឡ័យគយ d System for Customs Data ASYCI	JDA	3:52:17 PM			=		^
ប្រព័ន្ធអាស៊ីគូជា ASYCUDA	តាមដានស្ថានភាពប្រព្រឹត្តកម្មប្រតិវេទន៍គយក្នុងប្រព័ន្ធអាស៊ីភូជា Check SAD								
ប្រព័ន្ធស្វ័យប្រវត្តិកម្មទិទ្ធន័យគយ(អាស៊ីត្តវិវា) Automated System for Customs Data - Cambodia						Q			
W O R L D	No		Unit	Exchange Rate	Unit	Exchang	je Rate]	
សេចក្តីប្រកាស Announcement	1	🏭 Australian Dollar	1 USD	1.3978 AUD	1 AUD	2897.	5000 KHR		
សេចក្តីជូនដំណឹង	3	🕒 Canadian Dollar	1 USD	1.3877 CAD	1 CAD	2918	5000 KHR		
ក្រុមការងារគម្រោងជាតិអាស៊ីគ្នុជានៃអគ្គនាយកដ្ឋានគយនិងរដ្ឋា	4	📕 China Yuan Renminbi	1 USD	6.4490 CNY	1 CNY	628.	0000 KHR		
សូមជម្រាប់ថា ជេម្បីសេរក្សាសុវត្ថភាពប្រពន្ធ សូមអ្នកប្រើប្រាស់មេត្តាផ្លាស់ប្តូរលេខសំ Read more	5	China in Hong Kong	1 USD	6.5323 CNH	1 CNH	620.	0000 KHR		
Friday 13 November 2015	6	Euro (European Union)	1 USD	0.9186 EUR	1 EUR	4409.	0000 KHR		
•	7	Hong kong Dollar	1 USD	7.7143 HKD	1 HKD	525.	0000 KHR		
	8	TINIAN RUPEE	1 USD	66.1063 INR	1 INR	61	2650 KHR		~

បន្ទាប់មកទៀតសូមសាកល្បងចុចលើរូប ASYCUDA ម្តងទៀតដើម្បីវាយបញ្ចូលឈ្មោះអ្នកប្រើនិងលេខសម្ងាត់។



ស្ងួមធីកលើប្រអប់ I accept the risk and want to run this application និងប៊្ងតុង Run

ស្ងូមអរគុណ!

- សូមបញ្ចាក់÷ សម្រាប់លេខសម្ងាត់ដែលលោកអ្នកបានមកចុះឈ្មោះក្រុមហ៊ុននៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករ
 កម្ពុជា (អាស៊ីត្ងូដា) សូមមេត្តាប្តូរលេខសម្ងាត់ផង ដើម្បីចៀសវាងបញ្ហាដោយប្រការណាមួយ។
- សូមវាយបញ្ចូលនូវឈ្មោះអ្នកប្រើ និងលេខសម្ងាត់ឲ្យបានត្រឹមត្រូវ រួចចុចលើសញ្ញាធិក ដើម្បីចូលប្រើប្រាស់ប្រព័ន្ធ អាស៊ីតូដា។

	ASYCUDAWorld - 🗆 🗙
	Login name ratha
TLS_DHE_DSS_WITH_A	ES_128_CBC_SHA256